

FWD សន្សំខ្លីៗ

ជាផែនការសន្សំក្នុងរយៈពេលខ្លី

ទទួលបានការធានារ៉ាប់រងរយៈពេលវែង



FWD សន្សំខ្លីៗ

ពួកយើងយល់ពីតម្រូវការ និងគោលដៅរបស់អ្នក នាំមកជូនលោកអ្នកនូវផែនការសន្សំ ច្បាស់លាស់ទាំង 3 ជម្រើស បន្ថែមជាមួយនឹងការការពារអាយុជីវិត។ ពួកយើងនៅជាមួយអ្នក ធ្វើឱ្យហិរញ្ញវត្ថុរបស់លោកអ្នកមានកំណើនប្រកបដោយស្ថិរភាព។



គម្រោងសន្សំមាន 3 ជម្រើស

ការបង់បុព្វលាភធានារ៉ាប់រងមាន 3 ជម្រើស ស្របតាមជម្រើសសន្សំជាក់ស្តែងរបស់អតិថិជន។



គម្រោងសន្សំជាមួយនឹងអត្ថប្រយោជន៍ដាក់បញ្ចូលគ្នាតែមួយ

ផ្តល់ជូនការធានារ៉ាប់រងលើមរណភាព ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ អត្ថប្រយោជន៍បន្ថែមលើមរណភាព បណ្តាលមកពីគ្រោះថ្នាក់ និងការធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរ តាមការជ្រើសរើសរបស់អតិថិជនផ្ទាល់។



អត្ថប្រយោជន៍ការពារបន្ថែម

ផ្តល់ជូនការធានារ៉ាប់រងជីវិតលើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ គ្រប់ករណី ចំនួន 200% នៃទឹកប្រាក់ធានារ៉ាប់រង ជាមួយនឹងការធានារ៉ាប់រងលើមរណភាពបណ្តាលមកពីគ្រោះថ្នាក់ ចំនួន 400% នៃទឹកប្រាក់ធានារ៉ាប់រង។



ទទួលបានសាច់ប្រាក់ត្រឡប់មកវិញ ដើម្បីធ្វើឱ្យគោលដៅជីវិតរបស់លោកអ្នកក្លាយជាការពិត

ទទួលបានអត្ថប្រយោជន៍ដល់កាលកំណត់ដែលមានការធានា រហូតដល់ 180% នៃទឹកប្រាក់ធានារ៉ាប់រង (ផ្អែកលើជម្រើសសន្សំជាក់ស្តែង)។



អត្ថប្រយោជន៍ដែលអាចជ្រើសរើសបាន ដើម្បីបន្ថែមការការពារ

បន្ថែមអត្ថប្រយោជន៍ដល់អ្នកបង់ប្រាក់ដើម្បីលើកលែងការបង់បុព្វលាភរ៉ាប់រង ដែលអាចសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុដល់អ្នកជាទីស្រឡាញ់ និងប្តូរបន្ថែម 100% នៃទឹកប្រាក់ធានារ៉ាប់រង នៅពេលដែលអ្នកបង់ប្រាក់ទទួលមរណភាព ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬត្រូវបានពិនិត្យឃើញមានជំងឺធ្ងន់ធ្ងរទាំង 3។

FWD សន្សំខ្លីៗ

សម្រាប់ការចូលនិវត្តន៍ និងបំណងប្រាថ្នា

10/5

- សន្សំ 5ឆ្នាំ
- ការពារ 10ឆ្នាំ

អត្ថប្រយោជន៍ដល់កាលកំណត់

15/10

- សន្សំ 10ឆ្នាំ
- ការពារ 15ឆ្នាំ

អត្ថប្រយោជន៍ដល់កាលកំណត់

20/10

- សន្សំ 10ឆ្នាំ
- ការពារ 20ឆ្នាំ

អត្ថប្រយោជន៍ដល់កាលកំណត់

អត្ថប្រយោជន៍
សម្រាប់អ្នកត្រូវបានធានា

200%

មរណភាព ឬពិការភាព
ទាំងស្រុង និងជាអចិន្ត្រៃយ៍

400%

មរណភាពបណ្តាល
មកពីគ្រោះថ្នាក់

អត្ថប្រយោជន៍បន្ថែមលើជំងឺធ្ងន់ធ្ងរ (CI)
(ជាជម្រើសរបស់អតិថិជនផ្ទាល់)

100%

មហារីកដំណាក់កាលដំបូង
(អតិបរមា USD 25,000)

100%

មហារីកដំណាក់កាលចុងក្រោយ
ឬជំងឺធ្ងន់ធ្ងរដទៃទៀត
(-) សំណងលើជំងឺមហារីកដំណាក់កាលដំបូង
(ប្រសិនបើមាន)

កំណត់ចំណាំ៖

- អាយុអ្នកត្រូវបានធានា 18ឆ្នាំ - 60ឆ្នាំ
- ទឹកប្រាក់ធានារ៉ាប់រង ចាប់ពី USD 3,000
- សំណងគិតជា % នៃទឹកប្រាក់ធានារ៉ាប់រង

FWD សន្សំខ្លីៗ

សម្រាប់ការសិក្សាកូន

10/5

- សន្សំ 5ឆ្នាំ
- ការពារ 10ឆ្នាំ

អត្ថប្រយោជន៍ដល់កាលកំណត់

15/10

- សន្សំ 10ឆ្នាំ
- ការពារ 15ឆ្នាំ

អត្ថប្រយោជន៍ដល់កាលកំណត់

20/10

- សន្សំ 10ឆ្នាំ
- ការពារ 20ឆ្នាំ

អត្ថប្រយោជន៍ដល់កាលកំណត់

អត្ថប្រយោជន៍
សម្រាប់អ្នកត្រូវបានធានា (កូន)

200%

មរណភាព ឬពិការភាព
ទាំងស្រុង និងជាអចិន្ត្រៃយ៍

400%

មរណភាពបណ្តាល
មកពីគ្រោះថ្នាក់

សម្រាប់អ្នកបង់បុព្វលាភរ៉ាប់រង (ឪពុក ឬម្តាយ)

100%

និងលើកលែងការបង់
បុព្វលាភរ៉ាប់រង

អត្ថប្រយោជន៍បន្ថែមលើជំងឺធ្ងន់ធ្ងរ (CI)
(ជាជម្រើសរបស់អតិថិជនផ្ទាល់)

100%

មហារីកដំណាក់កាលដំបូង
(អតិបរមា USD 25,000)

100%

មហារីកដំណាក់កាលចុងក្រោយ
ឬជំងឺធ្ងន់ធ្ងរដទៃទៀត
(-) សំណងលើជំងឺមហារីកដំណាក់កាលដំបូង
(ប្រសិនបើមាន)

ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬមានជំងឺធ្ងន់ធ្ងរទាំង 3 (CI)

កំណត់ចំណាំ៖

- អាយុអ្នកបង់បុព្វលាភរ៉ាប់រង (ឪពុក ឬម្តាយ) 18ឆ្នាំ - 60ឆ្នាំ
- អាយុអ្នកត្រូវបានធានា (កូន) 1ខែ - 17ឆ្នាំ
- ទឹកប្រាក់ធានារ៉ាប់រង ចាប់ពី USD 3,000
- សំណងគិតជា % នៃទឹកប្រាក់ធានារ៉ាប់រង

លក្ខខណ្ឌសំខាន់ៗនៃផលិតផលនេះ

ជំងឺធ្ងន់ធ្ងរ

ករណីជំងឺធ្ងន់ធ្ងរបន្ថែមពីខាងលើសម្រាប់អ្នកត្រូវបាន
ធានារ៉ាប់រងដែលមានអាយុក្រោម 18 ឆ្នាំ

1	ជំងឺមហារីកដំណាក់កាលដំបូង ឬ ជំងឺមហារីកដំណាក់កាលចុងក្រោយ
2	ជំងឺកាំងបេះដូងនៃកម្រិតធ្ងន់ធ្ងរជាក់លាក់
3	ជំងឺដាច់សរសៃឈាមខួរក្បាលដោយសារការចុះអំពូលនៃសរសៃប្រសាទជាអចិន្ត្រៃយ៍

1	ជំងឺទឹកនោមផ្អែមប្រភេទ 1
2	ជំងឺកាសាតិ ជាមួយការរីករាលដាលនៃផលវិបាកបេះដូង
3	ជំងឺគ្រុនរលាក ជាមួយការខូចខាតមុខងារប្រៃសបេះដូង
4	ជំងឺគ្រុនឈាមធ្ងន់ធ្ងរ
5	ជំងឺទឹកដក់ក្នុងខួរក្បាលក្រោយចាប់កំណើត ចាំបាច់មានបំពង់បង្ហូរ

អត្ថប្រយោជន៍សម្រាប់ជំងឺធ្ងន់ធ្ងរ

- សម្រាប់ជំងឺមហារីកដំណាក់កាលដំបូង ទឹកប្រាក់ធានារ៉ាប់រងនៃការការពារបន្ថែមនេះចំនួន 100% នៃទំហំទឹកប្រាក់ធានានឹងត្រូវបង់ជូន ដែលមិនលើសពីចំនួន USD 25,000 ដោយប្រកបព័ទ្ធជាមួយនឹងបណ្ណសន្យារ៉ាប់រងទាំងអស់ដែលអ្នកត្រូវបានធានារ៉ាប់រងមានជាមួយក្រុមហ៊ុនក្នុងការការពារជំងឺធ្ងន់ធ្ងរ។
- សម្រាប់ជំងឺមហារីកដំណាក់កាលចុងក្រោយ ឬប្រភេទជំងឺធ្ងន់ធ្ងរទឹកប្រាក់ធានារ៉ាប់រង ចំនួន 100% ដេចញូន្ទរសំណងដែលបានបង់នៅក្នុងចំណុច (1) ខាងលើ (ប្រសិនបើមាន) នឹងត្រូវទូទាត់ជូននៅពេលមានរោគវិនិច្ឆ័យបញ្ជាក់។

ករណីមិនធានាសម្រាប់ជំងឺធ្ងន់ធ្ងរ

គម្រោងបន្ថែមនេះ នឹងមិនធានារ៉ាប់រងចំពោះប្រភេទជំងឺធ្ងន់ធ្ងរដូចខាងក្រោមនេះទេ៖

អ្នកត្រូវបានធានារ៉ាប់រងទទួលស្គាល់ភាពជំងឺធ្ងន់ធ្ងរក្នុងរយៈពេល 90 ថ្ងៃចាប់ពីថ្ងៃចេញបណ្ណសន្យារ៉ាប់រង ឬ 90 ថ្ងៃចាប់ពីថ្ងៃដែលមានប្រសិទ្ធភាពនៃការបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ។ ក្នុងករណីដែលមានលក្ខខណ្ឌជំងឺធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ អំឡុងពេលរង់ចាំនេះមិនត្រូវបានអនុវត្តទេ។

- បញ្ហាសុខភាពដែលមានពីមុនស្រាប់ ដែលទាក់ទងនឹងជំងឺធ្ងន់ធ្ងរ ឬជំងឺធ្ងន់ធ្ងរដែលកើតមានមុន កាលបរិច្ឆេទដែលគម្រោងបន្ថែមមានសុពលភាព ឬមុនកាលបរិច្ឆេទចុងក្រោយនៃការបន្តសុពលភាពឡើងវិញនៃគម្រោងបន្ថែម ឬមុនកាលបរិច្ឆេទដែលក្រុមហ៊ុនយល់ព្រមបង្កើនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង ដោយផ្អែកលើកាលបរិច្ឆេទណាដែលកើតឡើងក្រោយ។ សម្រាប់ករណីចុងក្រោយ ក្រុមហ៊ុន

នឹងមិនធានារ៉ាប់រងលើចំនួនទឹកប្រាក់បន្ថែមនៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងនោះទេ លើកលែងតែបញ្ហាសុខភាពដែលមានពីមុនស្រាប់ត្រូវបានប្រកាស និងទទួលស្គាល់ដោយក្រុមហ៊ុន។

- អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀនណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យ។

- រាល់ជំងឺ ដែលត្រូវបានរាប់បញ្ចូលតែមិនកំណត់ចំពោះ រាល់ដុំសាច់ ឬមហារីក ឬមហារីកទម្រង់ដើម ដែលបណ្តាលមកពី ឬដាច់ទាក់ទងនឹងជំងឺអេដស៍ (AIDS)

ផលវិបាកពីអេដស៍ (AIDS-related complex) ឬការឆ្លងមេរោគហ៊ីវ (HIV)។

រយៈពេលនៅមានជីវិត

ក្រុមហ៊ុននឹងមិនធ្វើការទូទាត់អត្ថប្រយោជន៍សម្រាប់ជំងឺធ្ងន់ធ្ងរណាមួយដែលស្ថិតនៅក្រោមគម្រោងបន្ថែមនេះទេ

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពក្នុងរយៈពេល 14 ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដំបូងនៃការធ្វើរោគ

វិនិច្ឆ័យឃើញពីជំងឺធ្ងន់ធ្ងរ។



ករណីមិនធានា

ករណីទទួលមរណភាព មរណភាពដោយគ្រោះថ្នាក់ចៃដន្យ ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ឡើយ របស់អ្នកត្រូវបានធានារ៉ាប់រង កើតឡើងដោយផ្ទាល់ ឬប្រយោល ទាំងស្រុង ឬដោយផ្នែកដែលបណ្តាលមកពីហេតុការណ៍ណាមួយដូចខាងក្រោមនេះ៖

1. ការប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឃាតកម្ម ក្នុងអំឡុងពេល 2 ឆ្នាំគិតចាប់ពីកាលបរិច្ឆេទមានប្រសិទ្ធភាពកិច្ចសន្យារ៉ាប់រង
2. ការប្រព្រឹត្តិ ឬការប៉ុនប៉ងប្រព្រឹត្តិបទល្មើសណាមួយដែលបំពានទៅនឹងច្បាប់នៃប្រទេស

ចំពោះករណីខាងក្រោម ក្រុមហ៊ុននឹងទូទាត់អត្ថប្រយោជន៍មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ។

1. ការប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើអត្តឃាត ទោះបីជាអ្នកត្រូវបានធានារ៉ាប់រងមានសក្តិប្រក្រតី ឬមិនប្រក្រតីក៏ដោយ
2. សង្គ្រាម ឬព្រឹត្តិការណ៍ដែលបង្កឱ្យមានសង្គ្រាម ឬការបម្រើការងារជាកងកម្លាំងយោធានៃប្រទេសណាមួយក្នុងអំឡុងពេលសង្គ្រាម ឬការបម្រើការងារជាកងកម្លាំងស៊ីវិល។ “សង្គ្រាម” សំដៅចំពោះរាល់សង្គ្រាមកើតមានដោយប្រកាសឬមិនប្រកាស ឬជម្លោះរវាងកងកម្លាំងយោធានៃបណ្តាប្រទេស អង្គការអន្តរជាតិ ឬការរួមកងកម្លាំងណាមួយ។

ការធ្វើអត្តឃាត ឬឃាតកម្ម

ក្រុមហ៊ុននឹងមិនទូទាត់អត្ថប្រយោជន៍ដែលស្ថិតនៅក្រោមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងទេ ប្រសិនបើមានករណីដូចខាងក្រោម៖

1. មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង ដែលបណ្តាលមកពីការបង្ករបស់ដោយខ្លួនឯង ឬការប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើអត្តឃាត ក្នុងអំឡុងពេល 2 ឆ្នាំគិតចាប់ពីកាលបរិច្ឆេទមានប្រសិទ្ធភាពនៃធានារ៉ាប់រង ឬចាប់ពីការបង់លើកចុងក្រោយនៃការបង់បុព្វលាភធានារ៉ាប់រងជាដំណាក់កាល ឬចាប់ពីកាលបរិច្ឆេទដែលក្រុមហ៊ុនអនុញ្ញាត ក្នុងការដំឡើងទឹកប្រាក់ធានារ៉ាប់រង នៃចំណែកបន្ថែមពិសេស ដែលករណីណាមួយកើតមានបន្ទាប់មក ដោយមិនពិចារណាថាអ្នកត្រូវបានធានារ៉ាប់រងមានសក្តិប្រក្រតី ឬមិនប្រក្រតីនោះទេ។ ការទទួលខុសត្រូវរបស់ក្រុមហ៊ុន នឹងត្រូវធ្វើការទូទាត់សងត្រលប់ត្រឹមតែចំនួនទឹកប្រាក់នៃបុព្វលាភធានារ៉ាប់រងដែលបានបង់រួច ឬបុព្វលាភធានារ៉ាប់រងដែលបានបង់សម្រាប់ការបង់ចុងក្រោយនៃបណ្ណសន្យារ៉ាប់រងដែលបង់ជាដំណាក់កាល ដែលករណីណាមួយអាចកើតឡើងទៅលើអ្នកត្រូវបានធានារ៉ាប់រង ឬទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង។
2. ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ត្រូវបានសម្លាប់ដោយចេតនាដោយអ្នកទទួលផលរបស់ខ្លួន ចំនួនទឹកប្រាក់ដែលត្រូវទូទាត់ជូនទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង នឹងត្រូវកំណត់តាមលក្ខខណ្ឌដូចខាងក្រោម៖
 - 2.1. ប្រសិនបើមានអ្នកទទួលផលតែម្នាក់ ហើយបណ្ណសន្យារ៉ាប់រងមិនមានតម្លៃសាច់ប្រាក់ ក្រុមហ៊ុននឹងទូទាត់ត្រលប់ជូនទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រងនូវបុព្វលាភធានារ៉ាប់រងអាយុជីវិតដែលបានបង់ហើយ។
 - 2.2. ប្រសិនបើមានអ្នកទទួលផលលើសពី 01 នាក់ ហើយប្រសិនបើអ្នកទទួលផលទាំងអស់មិនមែនជាចាតិ សហចារី អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងការធ្វើឃាតអ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់សងតាមសមាមាត្រនៃទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង ទៅអ្នកទទួលផលទាំងអស់ ដែលមិនមែនជាចាតិ សហចារី អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងការធ្វើឃាតអ្នកត្រូវបានធានារ៉ាប់រង បន្ទាប់ពីធ្វើការកាត់កងចេញពីចំណែករបស់ឃាតករ ដែលត្រូវទទួលបាន។ ក្រុមហ៊ុននឹងមិនសងត្រលប់នូវចំនួនទឹកប្រាក់ទាំងមូលនៃចំណែកបុព្វលាភធានារ៉ាប់រងនេះទេ។ ក្នុងការសងត្រលប់បុព្វលាភធានារ៉ាប់រង ឬតម្លៃសាច់ប្រាក់ ក្នុងករណីការធ្វើអត្តឃាត ឬឃាតកម្ម ក្រុមហ៊ុនត្រូវមានសិទ្ធិកាត់កងបំណុលដែលបានជំពាក់ក្រោមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង



ការបង់បុព្វលាភធានារ៉ាប់រង

ការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើតាមរយៈប្រព័ន្ធអេឡិចត្រូនិច ឬតាមរយៈសេវាធនាគារ ឬភ្នាក់ងារជាដៃគូ ឬតាមរយៈមធ្យោបាយដទៃទៀតដែលអនុញ្ញាតដោយក្រុមហ៊ុន។ ការបង់បុព្វលាភធានារ៉ាប់រងគឺបង់ប្រចាំគ្រាដែលអតិថិជនមានជម្រើសជាការបង់ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ឬប្រចាំខែយោងតាមប្រភេទផលិតផលដែលអនុញ្ញាតដោយក្រុមហ៊ុន។



រយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រង

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង នៅពេលហួសកាលកំណត់ក្រុមហ៊ុននឹងអនុញ្ញាតឱ្យមានរយៈពេលអនុគ្រោះចំនួន 31 ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទកំណត់។ ក្នុងអំឡុងរយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រងនេះ បណ្ណសន្យាធានារ៉ាប់រង នៅតែមានសុពលភាព។ ប្រសិនបើអ្នកដែលត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្នុងអំឡុងរយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងកាត់កងចំនួនទឹកប្រាក់នៃបុព្វលាភធានារ៉ាប់រងដែលជំពាក់ ក្នុងឆ្នាំបណ្ណសន្យារ៉ាប់រង ជាមួយចំនួនទឹកប្រាក់ដែលក្រុមហ៊ុននឹងទូទាត់សងក្រោមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងដោយពុំគិតការប្រាក់។



ការផ្អាកសុពលភាពបណ្ណសន្យារ៉ាប់រង

ប្រសិនបើ អ្នកដែលត្រូវបានធានារ៉ាប់រង ខកខានបង់បុព្វលាភធានារ៉ាប់រង ក្រោយរយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រង បណ្ណសន្យារ៉ាប់រងនឹងត្រូវបានផ្អាកសុពលភាពគិតចាប់ពីកាលបរិច្ឆេទកំណត់បង់បុព្វលាភធានារ៉ាប់រង លើកលែងតែមានការអនុញ្ញាតក្រោមលក្ខខណ្ឌនៃប្រការផ្សេងនៅក្នុងបណ្ណសន្យារ៉ាប់រងនេះ ដែលឱ្យបណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។

ដំណើរការនៃបណ្ណសន្យារ៉ាប់រង



ការបដិសេធ

ខិត្តប័ណ្ណនេះគឺសម្រាប់គោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះហើយមិនមែនជាផ្នែកមួយនៃកិច្ចសន្យាអ្វីឡើយ។
សូមពិនិត្យ ខចែង និងលក្ខខណ្ឌលម្អិតនៃផលិតផលតាមរយៈបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។

FWD Omne ជាកម្មវិធីទូរសព្ទដែលសម្រាប់ឱ្យអតិថិជន ពិនិត្យបណ្ណសន្យាធានារ៉ាប់រង ស្មើសុំផ្លាស់ប្តូរ
ព័ត៌មាន ពិនិត្យមើលកាលវិភាគបង់ប្រាក់ និងទាមទារសំណងតាមប្រព័ន្ធឌីជីថល។



ស្តែនដើម្បីទាញយក **FWD Omne** ឥឡូវនេះ



ក្រុមហ៊ុនអេហ្វដាប់ប៊ែលយូឌី ឡាយហ្វ អ៊ិនស្តេន (ខេមបូឌា) ម.ក
អគារស៊ីលេខ 104 ជាន់ទី 1 និងទី 8 មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

P (855) 87 33 99 82 / (855) 78 33 99 88
E Customer_care.kh@fwd.com
fwd.com.kh